

# CAPI - FACT SHEET

កម្មវិធីប្រាក់ជំនួយសំរាប់ជនអន្តោប្រវេសន៍ (CAPI) ជាកម្មវិធីប្រាក់ជំនួយឧបត្ថម្ភដោយរដ្ឋ គឺបានអនុវត្តនៅថ្ងៃទី 1 ខែ វិច្ឆិកា ឆ្នាំ 1998, ជាលទ្ធផលនៃគម្រោងច្បាប់រដ្ឋសភា លេខ 2279 ។ ច្បាប់រដ្ឋសភានេះត្រូវបានបង្កើតឡើង ដើម្បីផ្តល់ ជាប្រាក់ជំនួយប្រចាំខែដល់អាណិកជនស្របច្បាប់ ដែលជាមនុស្សចាស់មានអាយុច្រើន ពិការភ្នែក និង ពិការភាព ដែលមិនមានសិទ្ធិទទួលបានប្រាក់បន្ថែមសម្រាប់សិក្សាវិទ្យា/ប្រាក់ជំនួយបន្ថែមពីរដ្ឋ (SSI/SSP) ដោយសារតែស្ថានភាព អន្តោប្រវេសន៍របស់ពួកគេ តែមួយគត់ ។ អ្នកចូលរួមក្នុង CAPI ទាំងអស់ ប្រហែលជាអាចមានសិទ្ធិទទួលបានជំនួយ CalFresh, Medi-Cal, សេវាការមើលថែទាំក្នុងផ្ទះ និង ជំនួយសាធារណៈ ផ្សេងៗទៀត ។ ពួកគេត្រូវតែដាក់ពាក្យស្នើសុំ ដោយឡែកពីគ្នា សំរាប់អត្ថប្រយោជន៍ នីមួយៗ ។

## សេចក្តីតម្រូវនៃការមានសិទ្ធិទទួលបានជំនួយ

ដើម្បីឱ្យមានសិទ្ធិទទួលបានជំនួយ CAPI មនុស្សម្នាក់ត្រូវតែបំពេញដំណើរការដាក់ពាក្យស្នើសុំជំនួយ CAPI ហើយ ត្រូវមាន លក្ខណសម្បត្តិសមស្របតាមចំណុចទាំងអស់ដូចខាងក្រោមនេះ ៖

- អាណិកជន ដែលមានលក្ខណសម្បត្តិសមស្របតាមស្ថានភាពអន្តោប្រវេសន៍ ។
- អាយុ 65 ឆ្នាំ ឬអាយុច្រើនជាងហ្នឹង ពិការភ្នែក និង ពិការភាព ដូចបានកំណត់ន័យដោយច្បាស់លាស់សំរាប់ គោលដៅនៃកម្មវិធី SSI/SSP ។
- អ្នកស្រុកដែលមានលំនៅដ្ឋានក្នុងរដ្ឋ California (មិនមានរយៈពេលនៃការស្នាក់នៅ ត្រូវបានទាមទារឡើយ) ។
- ធនធានគិតនៅក្រោមចំនួនកំណត់ដែលបានអនុញ្ញាត ។ និង
  - \$2,000 សំរាប់មនុស្សខ្លួនមួយ
  - \$3,000 សំរាប់មនុស្សពីរនាក់ឬប្រពន្ធ
- មិនមានសិទ្ធិទទួលបានជំនួយ SSI/SSP ដោយសារតែ ស្ថានភាពអន្តោប្រវេសន៍របស់គាត់/នាង តែមួយគត់ ។

## មូលហេតុនៃការមិនមានលក្ខណសម្បត្តិទទួលបាន

មនុស្សម្នាក់មិនមានលក្ខណសម្បត្តិទទួលបាន CAPI ប្រសិនបើ គេគឺជា:

- ពលរដ្ឋអាមេរិក (U. S.) ។
- អ្នកដែលមានទីលំនៅក្នុងស្ថាប័នសាធារណៈ យ៉ាងតិចណាស់ 30 ថ្ងៃជាបន្តបន្ទាប់ ។
- ជនឧក្រិដ្ឋរត់គេចពីច្បាប់/ជនឧក្រិដ្ឋបំពានលើការដោះលែងដោយមានលក្ខខ័ណ្ឌ ។ ឬ
- អ្នករស់នៅក្រៅរដ្ឋ California យ៉ាងតិចណាស់ 30 ថ្ងៃជាបន្តបន្ទាប់ ។



# ដំណើរការដាក់ពាក្យស្នើសុំ

ពាក្យស្នើសុំសម្រាប់កម្មវិធីប្រាក់ជំនួយសំរាប់ជនអន្តោប្រវេសន៍ (CAPI) អាចត្រូវបានដាក់ពាក្យនៅ ឯការិយាល័យខណ្ឌណាមួយនៅក្រុងសង្កមកិច្ចសាធារណៈ។ ទោះជាយ៉ាងណាក៏ដោយ ពាក្យស្នើសុំសម្រាប់ CAPI នឹងត្រូវបានដំណើរការនៅការិយាល័យខណ្ឌ Metro North ខាងក្រោម៖

Metro North District Office #38  
(CAPI Centralized Office)  
2601 Wilshire Boulevard  
Los Angeles, CA 90057  
(213) 639 - 5407

លើសពីនេះទៅទៀត អ្នកដាក់ពាក្យស្នើសុំសំរាប់ CAPI ទាំងឡាយ អាចទូរស័ព្ទទៅមជ្ឈមណ្ឌលសេវាកម្មអភិវឌ្ឍន៍នៅ លេខ (866) 613 – 3777 ដើម្បីដាក់ពាក្យស្នើសុំតាមរយៈទូរស័ព្ទ ឬស្នើសុំឱ្យគេផ្ញើក្រដាសដាក់ពាក្យស្នើសុំមកតាម ប្រៃសណីយ៍ ។

